



Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។

## សេចក្តីប្រកាសព័ត៌មាន

### ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក អង្គការទស្សនៈពិភពលោក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៩ នាក់ (៤៦% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

**តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**

- ១- ការសាងសង់ និងជួសជុលផ្លូវ**
- សុំផ្លូវថ្មីក្រាលគ្រួសក្រហមចំនួន ៣ខ្សែរ ក្នុងភូមិចំនួន៣គឺ ភូមិខ្សាច់ដីរស់ ប្រវែង ៤០គីឡូម៉ែត្រ កំពស់ ១,៥០ម៉ែត្រ បាតក្រោម ៩ម៉ែត្រ ភូមិកោះគ្របបាយ ប្រវែង ៨៥០ម៉ែត្រ ភូមិខ្សាច់ដីរស់ និងនៅភូមិគោលើប្រវែង ១៥០០ម៉ែត្រ កំពស់ ១ម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់ ២,៥ម៉ែត្រ បាត ១២ម៉ែត្រ ចាប់ពីផ្ទះលោកឡា សិត ដល់អូរឡោ ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១១ បញ្ចប់នៅឆ្នាំ ២០១២។
  - សុំជួសជុលផ្លូវចាស់ក្រាលគ្រួសក្រហមចំនួន ២ខ្សែរ ចាប់ពីភូមិកោះគ្របបាយ ដល់ភូមិខ្សាច់ដីរស់ ប្រវែង ៨៥០០ម៉ែត្រ តាមបច្ចេកទេសរបស់ភូមិខ្សាច់ដីរស់ចាស់។ នៅភូមិកំពង់គោក្រោមចំនួន ១ខ្សែរ ប្រវែង ៣០០ម៉ែត្រ ក្រាលគ្រោះក្រហមកំពស់ ០,៣ ម៉ែត្រ សាងសង់នៅឆ្នាំ ២០១១

ចប់សព្វគ្រប់នៅឆ្នាំ២០១២។

**២- ការដឹកប្រលាយទឹក ការដាក់លូ និងធ្វើទំលប់ទឹក**

- សុំប្រឡាយទឹកចំនួន០៣កន្លែង នៅភូមិចំនួន០២ គឺនៅភូមិខ្សាច់ជីវស៍ចំនួន០២កន្លែង ទី១ ប្រវែង ៣០០០ម៉ែត្រ ជំរៅ១,៥ ម៉ែត្រ បាត២ ម៉ែត្រ មាត់លើ៥ ម៉ែត្រ ចាប់ពី អូរអេងដល់អូរផ្កាខាងត្បូងស្ទឹងសែន នៅឆ្នាំ២០១២តទៅ ។ ទី២ប្រវែង៣០០ ម៉ែត្រ បាត២ ម៉ែត្រ មាត់លើ៥ ម៉ែត្រ ជំរៅ១,៥ ម៉ែត្រ ខាងជើង ស្ទឹងសែន ចាប់ពីអន្លូងឡសារាងៀមដល់បឹងបត់ដៃ ចាប់ផ្តើមឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ២០១២។ ទី៣ ០១កន្លែង ប្រវែង៥០០០ ម៉ែត្រ ជំរៅ៣,៥ ម៉ែត្រ ទទឹង៤ ម៉ែត្រ និងសុំលូកាត់ ប្រឡាយចំនួន ១៥កង់ មុខកាត់០,៤ ម៉ែត្រ សំរាប់បង្ហូរទឹក បញ្ចូលស្រែចំនួន០៣កន្លែង នៅត្រង់ចំនុច ផ្លូវលំកំពង់គោក្រោមមុខផ្ទះឈ្មោះ ម៉ែន សុវណ្ណារ៉ា ចាប់ផ្តើមឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ២០១២។
- សុំលូចំនួន ២៥កង់ មុខកាត់១ ម៉ែត្រ សំរាប់ដាក់ត្រង់ចំនុចផ្លូវមុខផ្ទះឈ្មោះ ជី ថន រហូតដល់ផ្ទះ សាង ៣ និងដាក់នៅក្រោយផ្ទះ រឺ សៀ នៅក្រោយផ្ទះ ជា ឡុង នៅក្រោយផ្ទះ វ៉ាន ហៀន ចាប់ផ្តើមឆ្នាំ ២០១១ បញ្ចប់នៅឆ្នាំ២០១២។
- សុំទំនប់បង្ហូរទឹកចំនួន០១កន្លែង ធ្វើពីបេតុងបច្ចេកទេសតាមស្តង់ដារធនធានទឹក ចាប់ពីអូរទូច ឡាត់ដល់តំបន់បឹងរៀល ចាប់ផ្តើមសាងសង់ឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ២០១២។

**៣- ការសាងសង់សាលារៀន**

- សុំសាងសង់សាលារៀន អនុវិទ្យាល័យ ០១ខ្នង មាន ៥បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង និងសុំគ្រូបង្រៀន ចំនួន១០នាក់ ស្រី០៥នាក់ ដែលមានទីលំនៅក្នុងភូមិកំពង់គោលើ ចាប់ផ្តើមសាងសង់ឆ្នាំ២០១១ បញ្ចប់ នៅឆ្នាំ២០១២។

**៤- ការសាងសង់ស្ពាន**

- សុំសាងសង់ស្ពានបេតុងចំនួន០៥កន្លែង ទី១ ប្រវែង២៥ ម៉ែត្រ ទទឹង៦ ម៉ែត្រ ឆ្លងកាត់អូរ ខុច ក្នុងភូមិ កំពង់គោលើ។ ទី២ ប្រវែង៥០ ម៉ែត្រ ទទឹង៦ ម៉ែត្រ ឆ្លងកាត់អូរឡោ ភូមិបូពឹង។ ទី៣ ប្រវែង៨០ ម៉ែត្រ ទទឹង៩ម៉ែត្រ ឆ្លងកាត់ពីភូមិកំពង់គោលើទៅតំបន់ព្រះស្នែង។ ទី៤ ប្រវែង១០ ម៉ែត្រ ទទឹង៤ ម៉ែត្រ កំពស់៤,៥ ម៉ែត្រ ឆ្លងកាត់អូរព្រំ។ ទី៥ ប្រវែង៨ ម៉ែត្រ ទទឹង៤ ម៉ែត្រ កំពស់៤,៥ ម៉ែត្រ ឆ្លងកាត់អូរខ្និន ចាប់ផ្តើមសាងសង់ឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ២០១២។

**៥- ការសាងសង់បង្គន់អនាម័យ**

- សុំបង្គន់អនាម័យចំនួន ៩០០បង្គន់ សំរាប់ប្រជាពលរដ្ឋចំនួន ០៣ភូមិ គឺនៅភូមិបូពឹងចំនួន ១៦០បង្គន់ នៅភូមិកំពង់គោលើចំនួន២៩០បង្គន់ នៅភូមិកំពង់គោក្រោមចំនួន ២០០បង្គន់ និងភូមិកោះគ្របបាយ ចំនួន២៥០បង្គន់ ចាប់ផ្តើមសាងសង់ នៅឆ្នាំ២០១១ បញ្ចប់នៅឆ្នាំ២០១២ ។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **សាំង យឿន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមាន ចំណាប់អារម្មណ៍លើតម្រូវការទាំង៥នេះ និងបានលើកសរសើរដល់បងប្អូនប្រជាពលរដ្ឋហ៊ានបញ្ចេញមតិ បាន គ្រប់ៗគ្នា ហើយជាងនេះទៅទៀតលោកបានប្តេជ្ញាចិត្តថាខិតខំបំពេញនូវកង្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ស្វែងរកម្ចាស់ជំនួយជួយបំពេញ ។ មួយវិញទៀតនឹងដាក់តម្រូវការនេះចូលក្នុងកម្មវិធីវិនិយោគឃុំ និងលើកពេល ប្រជុំខាងមុខនេះ។

លោក **ស៊ឹម សើន** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានធ្វើការចំណាប់អារម្មណ៍ លើតម្រូវការអាទិភាពទាំង៥ ខាងលើដោយសន្យាថារួមសហការជាមួយក្រុមប្រឹក្សាឃុំ លើកក្នុងផែនការ អភិវឌ្ឍន៍ឃុំ ដើម្បីដោះស្រាយនូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ នៅក្នុងឪកាសនេះដែរ លោកបានឆ្លើយ តបទៅនឹងតម្រូវការដែលបានលើកឡើង ក្នុងសិក្ខាសាលាមួយចំនុច គឺឃុំបានទទួលមូលនិធិជំនួយពី**អង្គការ ការីតាស**សាងសង់ផ្លូវលំមួយខ្សែនៅភូមិកំពង់គោលើ ចំនួន០១ខ្សែ **ប្រវែង១៥០០ម៉ែត្រ កំពស់១ ម៉ែត្រ ទទឹង៦ ម៉ែត្រ កំពស់២,៥ ម៉ែត្រ បាត១២ ម៉ែត្រ** តំបន់អូរឡោ និងសាងសង់ទំនប់បង្ហូរទឹកចំនួន០១ ដែលនឹងចាប់ផ្តើម សាងសង់នៅឆ្នាំ២០១២ខាងមុខនេះ ។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ របស់ខ្លួន។
៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ប្លង ឃឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

---

<sup>1</sup> No 017